

សំណួរសួរញឹកញាប់ និងប្រភពធនធាននៃសង្កាត់ជាទីផ្តល់ជម្រកនៃសង្កាត់សាលារៀនអ្នកទ្វិនដី

នៅក្នុងសង្កាត់សាលារៀនអ្នកទ្វិនដី យើងខ្ញុំនៅពីក្រោយចាំខរបត្តិគ្រប់គ្រងសិស្សសាលារបស់យើង ទោះជាពួកគេមានកំណើតនៅ ទីណាក៏ដោយ ឬខរបត្តិគ្រប់គ្រងដែលពួកគេបានឆ្លងផុត ដើម្បីឱ្យបានដល់ទីនេះក៏ដោយ។ យើងខ្ញុំស្រឡាញ់ថែរក្សាការពាររបស់យើងខ្ញុំ សព្វដ៏ច្រើនដែលមាននៅក្នុងសង្កាត់របស់យើង ហើយយើងខ្ញុំចង់ឱ្យបានដឹង យើងខ្ញុំយកចិត្តទុកដាក់លើអ្នករៀនភាសាអង់គ្លេស ដែល មានសារៈតា និងសេចក្តីត្រូវការខុសគ្នា។ យើងខ្ញុំខិតខំប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីធ្វើយ៉ាងណាឱ្យសិស្ស សាលារបស់យើងមានសុវត្ថិភាពនៅសាលារៀន មិនគិតអំពីឋានៈអន្តោប្រវេសន៍របស់ពួកគេឡើយ ដោយមាន **ដំណោះស្រាយពីសង្កាត់ជាទីផ្តល់ជម្រក** របស់យើងខ្ញុំ ដែលបានរៀបចំទុកជាស្រេចតាំងតែពីឆ្នាំ 2008 មកម្ល៉េះ បានបន្តអនុវត្តជាថ្មី ជាមួយនឹងដំណោះស្រាយពីទីក្រុងផ្តល់ជម្រក នៅអ្នកទ្វិនដី នាខែវិច្ឆិកា ឆ្នាំ 2017។

ក្នុងនាមជាទីក្រុងផ្តល់ជម្រក សង្កាត់សាលារៀនអ្នកទ្វិនដី មិនស្នើសុំ ឬត្រូវការឱ្យបង្ហាញឋានៈអន្តោប្រវេសន៍ស្របច្បាប់នោះទេ ហើយថាព័ត៌មានណាមួយបែបនេះ ក៏មិនត្រូវបានប្រមូលដោយសាលារៀននានាដែរ។ សំណួរសួរញឹកញាប់ទាំងនេះ គឺជា មធ្យោបាយទុកផ្តល់ព័ត៌មាន និងអនុសាសន៍នានា ក្នុងការផ្តល់ដំណឹងជូនដល់ប្រជាសហគមន៍របស់យើងប៉ុណ្ណោះ។ **សំណួរទាំង នេះអត់បង្កើត ឬមានដំបូន្មានជាក់ស្តែងតាមផ្លូវច្បាប់ទេ។** ច្បាប់អន្តោប្រវេសន៍ គឺមានភាពស្ងួតស្ងាញ់ណាស់ ហើយយើងខ្ញុំជំរុញឱ្យ មនុស្សម្នាក់ៗជួបពិគ្រោះគ្នាជាមួយនឹងមេធាវីអន្តោប្រវេសន៍ សំរាប់បញ្ហាណាមួយដែលត្រូវនឹងស្ថានភាពរបស់ពួកគេម្នាក់ៗ។ សូម មើលប្រភពធនធានខាង លំដាប់ទីកន្លែងផ្តល់ទីប្រឹក្សាច្បាប់ដែលនឹងមានបើកជូននាពេលខាងមុខនេះ នៅក្នុងទីក្រុងអ្នកទ្វិនដី។

សំណួរសួរញឹកញាប់

- តើនរណាខ្លះជាសិស្សសាលាដែលមានឋានៈជាជនភាសាខ្លួន រៀននៅក្នុងសង្កាត់សាលារៀនអ្នកទ្វិនដី?
- តើចំណាត់ការប្រតិបត្តិលើជនអន្តោប្រវេសន៍ក្នុងពេលបច្ចុប្បន្ននេះ ប៉ះពាល់របៀបណាខ្លះ ទៅលើសិស្សសាលា និងក្រុម គ្រួសារដែលមានឋានៈជាជនភាសាខ្លួន នៅក្នុងសង្កាត់សាលារៀនអ្នកទ្វិនដី?
- តើអ្នកមានសិទ្ធិប្រកកោន ហើយនិងអ្នកស្វែងរកសិទ្ធិប្រកកោន នឹងត្រូវប៉ះពាល់យ៉ាងណាដែរ?
- តើកុមារដែលពុំមានឯកសារស្របច្បាប់ អាចបន្តចូលរៀននៅក្នុងអ្នកទ្វិនដីទៀតបានដែរទេ?
- តើខ្ញុំអាចធ្វើអ្វីទៅ ដើម្បីជួយសម្រួលដល់ស្ថានភាពរបស់ខ្ញុំ?
- ខ្ញុំមានប័ណ្ណ **DACA**។ តើខ្ញុំត្រូវធ្វើយ៉ាងណាដែរ?
- ខ្ញុំបានចេញមកពីទឹកដីទ្វីបអាមេរិកកណ្តាលក្នុងរយៈពេល **3** ឆ្នាំមុន ហើយត្រូវបានជាប់ក្នុងបណ្តឹងបណ្តេញចេញពីប្រទេស។ តើការបោះឆ្នោតជ្រើសរើស **Trump** ជាប្រធានាធិបតី មានន័យដូចម្តេចចំពោះរូបខ្ញុំ?
- ខ្ញុំមានឋានៈជាជនអន្តោប្រវេសន៍ស្របច្បាប់ ប៉ុន្តែពុំមែនជាពលរដ្ឋអាមេរិកាំងទេ។ តើខ្ញុំត្រូវព្រួយបារម្ភអំពីបទបណ្តេញ ចេញពីប្រទេសដែរឬទេ?
- តើសង្កាត់សាលារៀនអ្នកទ្វិនដីធ្វើអ្វីខ្លះ ដើម្បីធានាយ៉ាងណាកុំឱ្យមានការរើសអើង ឬការបៀតបៀនដល់សិស្សសាលា ឬក្រុមគ្រួសារ ដោយសារតែជាតិសាសន៍ ក្រុមជនជាតិ សាសនា ឬប្រទេសដើមកំណើតរបស់ពួកគេ?
- តើខ្ញុំត្រូវធ្វើយ៉ាងណាខ្លះ បើសិនជាខ្ញុំជាជនរងគ្រោះដោយសារតែការរើសអើង ឬការបៀតបៀន?
- តើខ្ញុំត្រូវធ្វើយ៉ាងណា នៅពេលខ្ញុំជួបដោយចៃដន្យជាមួយនឹងមន្ត្រី **ICE**?
- តើមានអ្វីផ្សេងទៀតដែលសង្កាត់សាលារៀនអ្នកទ្វិនដីកំពុងធ្វើ ដែលខ្ញុំត្រូវការដឹង?
- តើនៅទីណាទៅ ខ្ញុំអាចចូលបំរើការដោយស្ម័គ្រចិត្ត ឬចូលជួយដល់ជនភាសាខ្លួន និងសិស្សអន្តោប្រវេសន៍ក្នុងមូលដ្ឋាន?
- ចុះបើសិនជាខ្ញុំនៅមានសំណួរផ្សេងៗទៀត?

សំណួរសួរញឹកញាប់

តើនរណាខ្លះជាសិស្សសាលាដែលមានឋានៈជាជនភាសខ្លួន រៀននៅក្នុងសង្កាត់សាលារៀនអ្នកឡឺនដី?

ទីក្រុងអ្នកឡឺនដីទទួលស្វាគមន៍ជនភាសខ្លួន ដែលបានមកដល់តាមរយៈកម្មវិធីផ្តល់ការតាំងទីលំនៅជាថ្មី ដែលមានមកតាំងទីលំនៅជាថ្មី 1970 ម្ល៉ោះ។ តាមឆ្នាំធម្មតា មានជនភាសខ្លួនថ្មីៗគ្រប់រយៗទាំងអស់ ប្រមាណជា 500 នាក់ មកតាំងទីលំនៅជាថ្មីនៅក្នុងទីក្រុងអ្នកឡឺនដី (ដែលក្នុងនោះមានកុមារដែលមានរយៈកម្រិតប្រមាណជា 100 នាក់) ហើយត្រូវបានផ្តល់ជំនួយពីភ្នាក់ងារនៃកម្មវិធីផ្តល់ការតាំងទីលំនៅជាថ្មីដល់ជនភាសខ្លួនមូលដ្ឋាន។ ការឡើងថ្លៃទីលំនៅ បានធ្វើឱ្យចំនួនមនុស្សចំណូលថ្មីដែលមករស់នៅក្នុងទីក្រុងអ្នកឡឺនដី បានធ្លាក់ចុះជាលំដាប់នាពេលបច្ចុប្បន្ននេះ ប៉ុន្តែនៅឆ្នាំមុន យើងបានទទួលស្វាគមន៍សិស្សសាលាថ្មីៗចំនួន 67 នាក់ ដែលបានមកដល់ តាមរយៈកម្មវិធីផ្តល់ការតាំងទីលំនៅជាថ្មី ដើម្បីឱ្យរួចផុតពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសអាហ្វហ្គានីស្ថង់ ប្រទេសភូមា ប្រទេស Eritrea ប្រទេសស្រីឡាំងកា ប្រទេសសេរី ប្រទេសប៉ាគីស្ថាន ប្រទេសអ៊ីរ៉ាក់ និងប្រទេសផ្សេងៗទៀត។ សូមមើលក្រដាសឯកសារព័ត៌មានអំពីកម្មវិធីជនភាសខ្លួននៃសង្កាត់សាលារៀនអ្នកឡឺនដី សំរាប់ព័ត៌មានថែមទៀត។

តើចំណាត់ការប្រតិបត្តិលើជនអន្តោប្រវេសន៍ (ការពារជាតិឱ្យរួចផុតពីការរំលោភបំពានមកពីក្រៅចូលមកក្នុងសហរដ្ឋ) នាពេលបច្ចុប្បន្ននេះ ប៉ះពាល់របៀបណាខ្លះ ទៅលើសិស្សសាលា និងក្រុមគ្រួសារដែលមានឋានៈជាជនភាសខ្លួន នៅក្នុងសង្កាត់សាលារៀនអ្នកឡឺនដី?

ចំណាត់ការប្រតិបត្តិ ត្រូវបានបញ្ឈប់បណ្តោះអាសន្នដល់កម្មវិធីទទួលយកជនភាសខ្លួន បានផ្អាកការមកតាំងទីលំនៅជាថ្មី សំរាប់ជនភាសខ្លួនមកពីប្រទេសសេរីគ្មានទីកំណត់ និងកាត់បន្ថយចំនួនជនភាសខ្លួនដែលនឹងចូលមកតាំងទីលំនៅជាថ្មី ឱ្យបានលើស 50% ក្នុងឆ្នាំនេះ។

ចំណាត់ការបានហាមប្រាមដល់ប្រជាជនមួយចំនួននៅក្រៅសហរដ្ឋ ហើយដែលមកពីប្រទេសមួយចំនួន ដែលពុំមែនជាពលរដ្ឋអាមេរិកចូលមកក្នុងសហរដ្ឋ - វាអត់ប៉ះពាល់ដោយត្រង់ទៅលើឋានៈអន្តោប្រវេសន៍នៃសិស្សសាលា និងក្រុមគ្រួសារភាសខ្លួនដែលបានមកនៅក្នុងសហរដ្ឋរួចហើយនោះទេ។ ប៉ុន្តែមានសិស្សសាលា និងក្រុមគ្រួសារនៃសង្កាត់សាលារៀនអ្នកឡឺនដី រាប់រយនាក់ដែលមានដើមកំណើតនៅក្នុងប្រទេសនានា ដែលបានជាប់ក្នុងបញ្ជីចំណាត់ការប្រតិបត្តិនាថ្ងៃសុក្រមុននេះ (អ៊ីរ៉ង់, អ៊ីរ៉ាក់, សេរី, យេមែន, ស៊ូដង់, លីប៊ី និងសំប៉ាឡី) ដែលកំពុងមានទុក្ខព្រួយ ពីព្រោះពួកគេមានមិត្តភក្តិ និងសាច់ញាតិមួយចំនួនដែលកំពុងស្នាក់នៅក្រៅស្រុកនៅក្នុងប្រទេសទាំងនោះ ហើយថាពួកគេនឹងមិនអាចរំលែកចូលមករស់ជាមួយពួកគេវិញ ក្នុងសហរដ្ឋអាមេរិកនាពេលខាងមុខនេះ។

ក្នុងបណ្តាប្រទេសទាំងប្រាំពីរដែលជាប់ក្នុងបញ្ជីចំណាត់ការប្រតិបត្តិនោះ គឺមានសិស្សច្រើនជាងគេដែលមករៀនក្នុងសង្កាត់សាលារៀនអ្នកឡឺនដីយើងនោះ គឺមកពីប្រទេសយេមែន - មានសិស្សចំនួនប្រមាណជា 500 នាក់ ដែលមានដើមកំណើតនៅក្នុងប្រទេសយេមែន ប៉ុន្តែមានតិចណាស់ ដែលមកដល់តាមរយៈកម្មវិធីផ្តល់ការតាំងទីលំនៅជាថ្មីសំរាប់ជនភាសខ្លួន។ មានតែ 7 គ្រួសារគត់នៅក្នុងសង្កាត់សាលារៀនអ្នកឡឺនដី ដែលបានមកពីប្រទេសសេរី តាមរយៈកម្មវិធីផ្តល់ការតាំងទីលំនៅជាថ្មី សំរាប់ជនភាសខ្លួន ដោយសារតែការឡើងថ្លៃខ្ពស់នៃថ្លៃទ្រទ្រង់ការរស់នៅនៅក្នុងទីក្រុងយើងនេះ។

ជនភាសខ្លួន និងអ្នកដែលស្វែងរកទីជ្រកកោន ត្រូវបានជំរុញឱ្យស្វែងរកការប្តូរមកជាអ្នកមានឋានៈរស់នៅជាអចិន្ត្រៃយ៍ស្របច្បាប់ (ហៅម្យ៉ាងទៀតថា អ្នកមានប័ណ្ណបែតឯក) មួយឆ្នាំក្រោយពីបានចូលមកក្នុងសហរដ្ឋ។ នៅមានការរាន់ច្រឡំជុំវិញថា តើចំណាត់ការប្រតិបត្តិ មានន័យដូចម្តេចខ្លះ សំរាប់ជនទាំងឡាយនោះដែលមានឋានៈជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ (ឋានៈ LPR) ដែលព្យាយាមចូលមកក្នុងសហរដ្ឋវិញ ប៉ុន្តែនៅថ្ងៃអាទិត្យ (1/20/17) នាយកអគ្គសេនាធិការនៃសេតវិមាន បានមានប្រសាសថា ចំណាត់ការប្រតិបត្តិ មិនរារាំងដល់ជនដែលមានឋានៈ LPR ក្នុងការរំលែកត្រឡប់ចូលមកក្នុងសហរដ្ឋវិញទេ ប៉ុន្តែពួកគេអាចទទួលបានការត្រួតពិនិត្យច្រើនជាងធម្មតានៅក្នុងអាកាសយានដ្ឋាន។ មានបញ្ហាប្រឈមជាលំដាប់ ជាពិសេស គឺចេញពីក្រុម

គ្រួសារកាន់សាសនាអ៊ីស្លាម នៅក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលការហាមប្រាម និងត្រូវដាក់បន្ថែមដល់ប្រទេសនានា ដូចជាប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសដើមកំណើតនៃជនភាសខ្លួនជាច្រើន ដែលទើបបានមកដល់ទីក្រុងអូឡាំពិក ក្នុងពេលថ្មីៗនេះ។

តើអ្នកមានសិទ្ធិជ្រកកោន ហើយនិងអ្នកស្វែងរកសិទ្ធិជ្រកកោន នឹងត្រូវប៉ះពាល់យ៉ាងណាដែរ?

ចំណាត់ការប្រតិបត្តិ ចេញប្រកាសនៅថ្ងៃសុក្រក្នុងមកនេះ គឺមិនប៉ះពាល់ដោយត្រង់ទៅលើក្រុមជំនុំជម្រះសាលាដំបូងស្រុកស្រែចម្ការ របស់យើងនោះទេ - គឺមនុស្សទាំងនោះដែលបានគេចចេញពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ ដែលបន្តមកដល់ក្នុងចំនួនច្រើនគឺចេញមកពីប្រទេស Guatemala, El Salvador និង Honduras។ អ្នកចំណូលថ្មីភាគច្រើន ដែលមកពីទ្វីបអាមេរិកកំរងកណ្តាលនោះ គឺស្ថិតនៅក្នុងការប្តឹងតវ៉ាពីអន្តោប្រវេសន៍រួចស្រាប់ហើយ ដូច្នេះចំណាត់ប្រតិបត្តិក្នុងពេលថ្មីៗនេះ គឺមិនពាក់ព័ន្ធច្បាច់ទេ។ សិស្សសាលានៃសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រមាណជា 225 នាក់ជាង គឺមកពីប្រទេសទាំងនោះ ដែលទទួលបាននូវសិទ្ធិជ្រកកោនអស់រយៈពេលបីឆ្នាំកន្លងទៅហើយ ដែលផ្តល់ឱ្យពួកគេនូវមធ្យោបាយមួយ ក្នុងការទទួលបាននូវការរស់នៅជាអចិន្ត្រៃយ៍ និងសញ្ជាតិជាពលរដ្ឋអាមេរិក។

តើកុមារដែលពុំមានឯកសារស្របច្បាប់ អាចបន្តចូលរៀននៅក្នុងអូឡាំពិកបានដែរទេ?

បាន។ កុមារគ្រប់រូបមានសិទ្ធិទទួលបាននូវការអប់រំពីសាលារដ្ឋ ដោយមិនគិតអំពីឋានៈអន្តោប្រវេសន៍របស់ពួកគេឡើយ ហើយសង្គ្រាមស៊ីវិលនៅកម្ពុជា និងបន្តបំបែកសិស្សសាលា និងក្រុមគ្រួសារទាំងអស់របស់យើង ដូចដែលយើងខ្ញុំធ្លាប់បានធ្វើពីមុនៗតទៅទៀត។ ក្រៅពីនេះ អូឡាំពិក គឺជាទីក្រុងផ្តល់ជម្រក ហើយសង្គ្រាមស៊ីវិលនៅកម្ពុជា ក៏មិនទាមទារឱ្យបង្ហាញភស្តុតាងបញ្ជាក់អំពីឋានៈអន្តោប្រវេសន៍ស្របច្បាប់ ដើម្បីឱ្យអាចចុះឈ្មោះរៀន ឬចូលរៀននោះទេ។

តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីជួយសម្រាលស្ថានភាពរបស់ខ្ញុំ?

តែនៅពេលឥឡូវនេះ អាទិភាពខ្ពស់បំផុតសំរាប់ការបណ្តេញចេញពីប្រទេស រួមមានមនុស្សទាំងនោះដែលជាប់ក្នុងបញ្ជីផ្តល់ទោស និងបទល្មើសអន្តោប្រវេសន៍កាលពីពេលមុនៗ (ដូចជាបទបញ្ជាដែលនៅពុំទាន់បានអនុវត្តឱ្យបណ្តេញចេញពីប្រទេស)។ ដើម្បីកាត់បន្ថយផលវិបាកណាមួយដែលអាចកើតមានដោយសារតែអន្តោប្រវេសន៍នោះ សិស្សសាលា និងក្រុមគ្រួសារ ត្រូវធ្វើតាមលទ្ធភាពដែលពួកគេអាចធ្វើទៅបាន៖ រមែងនៅស្ងៀមស្ងៀម; ប្រតិបត្តិតាមច្បាប់; និងបន្តបង្ហាញខ្លួននៅចំពោះមុខតុលាការ និងកម្មវិធីបង្ហាញខ្លួនក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ឬហៅកាត់ថាកម្មវិធី ISAP តាមការណាត់ជួបរបស់ពួកគេ ប្រសិនបើពួកគេមាន។

ខ្ញុំមានប័ណ្ណ DACA។ តើខ្ញុំត្រូវធ្វើអ្វីខ្លះ?

ប័ណ្ណយល់ព្រមទទួលសកម្មភាពមកដល់នៃកុមារ (DACA) គឺផ្អែកលើបទបញ្ជារបស់ប្រធានាធិបតី។ ប្រធានាធិបតីថ្មី អាចជ្រើសរើសលុបចោលបទបញ្ជាថ្មីៗ បើសិនជាអ្នកជាអ្នកទទួលបាននូវប័ណ្ណ DACA សូមទាក់ទងមេធាវីអន្តោប្រវេសន៍ ដើម្បីស្វែងរកវិធីដោះស្រាយស្ថានភាពឱ្យបានល្អប្រសើរ ដើម្បីឱ្យលោកអ្នកបានផ្តល់ដុតទៅមុខ។ បើសិនជាលោកអ្នកមានសិទ្ធិទទួលប័ណ្ណ DACA ហើយចង់ចុះឈ្មោះចូលកម្មវិធីជាលើកដំបូងនោះ អ្នកមិនត្រូវធ្វើបែបប្តឹងដោយពុំបានជួបពិគ្រោះគ្នាជាមួយនិងមេធាវីអន្តោប្រវេសន៍ជាមុននោះទេ។ សូមចុះឈ្មោះសំរាប់ព័ត៌មានអំពីនាទីពិគ្រោះយោបល់តាមផ្លូវច្បាប់ ដែលនឹងមានផ្តល់ជូននាពេលខាមុខនេះនៅក្នុងអូឡាំពិក។ ដើម្បីការពារខ្លួនអ្នកផ្ទាល់ សូមកុំស្នើសុំដំបូន្មានពីមេធាវីអន្តោប្រវេសន៍ណា ដែលគ្មានអាជ្ញាប័ណ្ណ ឬដែលគ្មានបទពិសោធន៍ឱ្យសោះ។


ខ្ញុំបានចេញមកពីទីកន្លែងអាទិភាពកណ្តាលក្នុងរយៈពេល 3 ឆ្នាំមុន ហើយត្រូវបានជាប់ក្នុងបញ្ជីបណ្តេញចេញពីប្រទេស។ ការបោះឆ្នោតជ្រើសរើស Trump ជាប្រធានាធិបតី មានន័យដូចម្តេចចំពោះខ្ញុំ?

សិស្សសាលា និងក្រុមគ្រួសារណាដែលកំពុងស្ថិតនៅក្នុងបញ្ជីបណ្តេញចេញហើយនោះ នឹងបន្តធ្វើការតវ៉ាជំទាស់នឹងបទបណ្តេញចេញពីប្រទេសរបស់ពួកគេ នៅក្នុងតុលាការអន្តោប្រវេសន៍។ តុលាការអន្តោប្រវេសន៍ប្រចាំទីក្រុងសាន់ហ្វ្រានស៊ីស្កូ មានមេធាវីប្រចាំកម្មវិធីពេលថ្ងៃ ជាមេធាវីឯកជន ហើយមិនគិតកម្រៃ ដែលបរិច្ចាគពេលវេលារបស់ពួកគេតំណាងឱ្យមនុស្សទាំងឡាយណា ដែលឡើងតុលាការ ដែលគ្មានលទ្ធភាពរកមេធាវីបាន។ មានជំនួយផ្លូវច្បាប់ផងដែរនៅក្នុងអូឡាំពិក សំរាប់ផ្តល់មេធាវីតំណាងឱ្យនៅ

តុលាការដោយឥតគិតថ្លៃ។ បើសិនជាលោកអ្នកជាប់ក្នុងបណ្តឹង ហើយពុំមានមេធាវីនោះ សូមទាក់ទងលោក [Nate Dunstan](mailto:nathaniel.dunstan@ousd.org) តាមរយៈអ៊ីមែល nathaniel.dunstan@ousd.org សំរាប់ព័ត៌មានអំពីទីកន្លែងផ្តល់ប្រឹក្សាផ្លូវច្បាប់ដែលនឹងមានផ្តល់ជូននាពេលខាងមុខនេះ។

ខ្ញុំមានឋានៈអន្តោប្រវេសន៍ស្របច្បាប់ ប៉ុន្តែពុំមែនជាពលរដ្ឋអាមេរិកាំងទេ។ តើខ្ញុំត្រូវប្រុងប្រយ័ត្នអ្វីអំពីបទបណ្តេញចេញពីប្រទេសដែរឬទេ?

យើងខ្ញុំជំរុញឱ្យសិស្សសាលា និងក្រុមគ្រួសារ ស្វែងរកមេធាវីអន្តោប្រវេសន៍ ដែលអាចជួយដោះស្រាយស្ថានភាពរបស់ពួកគេឱ្យបានឆ្លងផុតទៅមុខទៀត។ ច្បាប់អន្តោប្រវេសន៍ គឺមានលក្ខណៈស្មុគស្មាញណាស់ខ្លាំងណាស់ ហើយមនុស្សគ្រប់រូបត្រូវស្វែងរកការណែនាំពីមេធាវី បើសិនជាពួកគេមានសំណួរនានាអំពីបញ្ហាអន្តោប្រវេសន៍ផ្ទាល់ខ្លួននោះ។ ជាទូទៅ អ្នកស្រុកដែលមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ ជនភាសាខ្លួន អ្នកសុំសិទ្ធិជ្រកកោន និងអ្នកមានវិស្វកម្ម U (U visa) ហើយនិងកុមារដែលមានឋានៈជាអនីតិជនអន្តោប្រវេសន៍សេសសនោះ មិនត្រូវឃើញថាឋានៈរបស់ពួកគេមានការផ្លាស់ប្តូរនោះទេ ក្រោមអណតិប្រធានាធិបតី Trump។ ជាលិក្ខណៈ ការជាប់ទោសនៃបទល្មើសធ្វើឱ្យ អាចប៉ះពាល់ដល់ឋានៈអន្តោប្រវេសន៍ ដូច្នេះវាជាការសំខាន់ណាស់ ដែលអ្នកត្រូវប្រតិបត្តិតាមច្បាប់ទាំងអស់ ហើយបើសិនជាអ្នកមានរឿងរ៉ាវទាក់ទងនឹងបទល្មើសនោះ អ្នកត្រូវទាក់ទងមេធាវីអន្តោប្រវេសន៍ឱ្យបានឆាប់រហ័ស។ ប្រសិនបើលោកអ្នកចង់ធ្វើដំណើរចេញក្រៅសហរដ្ឋ ជាគំនិតល្អ ក្នុងជួបជាមួយមេធាវីអន្តោប្រវេសន៍ អំពីគំរោងរបស់លោកអ្នក មុននឹងចេញទៅក្រៅសហរដ្ឋ ដោយសារតែការធ្វើដំណើរចេញទៅ អាចមានផលប៉ះពាល់លទ្ធភាពរបស់លោកអ្នកក្នុងការវិលត្រឡប់ចូលមកក្នុងសហរដ្ឋវិញ។



តើសង្កាត់សាលារៀនអ្នកឡើងវិញដើម្បីធានាយ៉ាងណាកុំឱ្យមានការរើសអើង ឬការបៀតបៀនដល់សិស្សសាលា ឬក្រុមគ្រួសារ ដោយសារតែជាតិសាសន៍ ក្រុមជនជាតិ សាសនា ឬប្រទេសដើមកំណើតរបស់ពួកគេ?

សង្កាត់សាលារៀនអ្នកឡើងវិញ មានជំនឿយ៉ាងមុតមាំទៅលើការធ្វើយ៉ាងណាឱ្យមានភាពស្មើគ្នា - វាជាគុណតម្លៃដ៏សំខាន់មួយក្នុងគុណតម្លៃនានារបស់យើង។ យើងខ្ញុំមានគោលនយោបាយជាស្រេចហើយ ដែលហាមប្រាមមិនឱ្យមានការរើសអើង ឬការបៀតបៀនដល់សិស្សសាលា ឬក្រុមគ្រួសារ ឬនិយោជិក ដោយផ្អែកលើជាតិសាសន៍ ក្រុមជនជាតិ សាសនា ប្រទេសដើមកំណើត និងក្រុមមនុស្សផ្សេងៗទៀតដែលត្រូវបានការពារដោយច្បាប់។ សមាជិកនៃសហគមន៍សាលារៀនរបស់យើងនៅទូទាំងទីក្រុង កំពុងចាត់វិធានការលើកស្ទួយឱ្យមានសន្តិសុខ និងការរួមសុខុមចុកជាមួយគ្នា ក្រោយពីការកើតមានថ្មីៗ និងព្រឹត្តិការណ៍ទាំងនេះ។ [អត្ថបទចេញពីទស្សនាវដ្តី East Bay Times](#) នេះ ផ្តល់ចំណុចសំខាន់ៗខ្លះៗអំពីកិច្ចការនេះ។ សូមទាក់ទងអ្នកសម្របសម្រួលនៃកម្មវិធីស្ថានភាពយុត្តិធម៌ ឬក្រុម COST និង/ឬ អ្នកគ្រប់គ្រងទីសាលារៀនរបស់អ្នក ដើម្បីចូលរួមពង្រឹងសហគមន៍សាលារៀនឱ្យមានភាពរឹងមាំឡើងសំរាប់មនុស្សគ្រប់ប្រភេទទាំងអស់នៃយើង។

តើខ្ញុំត្រូវធ្វើយ៉ាងណាខ្លះ បើសិនជាខ្ញុំជាជនរងគ្រោះដោយសារតែការរើសអើង ឬការបៀតបៀន?

សូមរាយការណ៍ប្រាប់ភ្នាក់ងារអំពីការប្រព្រឹត្តិណាមួយដែលបានកើតឡើង ដល់អ្នកមើលការខុសត្រូវ ដល់មេដឹកនាំសាលារៀន ឬដល់អគ្គនាយកនៃសង្កាត់សាលារៀន។ បណ្តឹង និងបញ្ហាប្រតិបត្តិការ អាចដាក់ប្តឹងបាន ដោយប្រើនីតិវិធីបណ្តឹងទូទៅ។ យើងខ្ញុំយកចិត្តទុកដាក់យ៉ាងម៉េងម៉ាត់ចំពោះពាក្យបណ្តឹងទាំងនេះ ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនយើងជាទីកន្លែងបន្តមានសុវត្ថិភាព។

តើខ្ញុំត្រូវធ្វើយ៉ាងណា នៅពេលខ្ញុំជួបដោយចៃដន្យជាមួយនិងមន្ត្រី ICE?

បើសិនជាអ្នកជាជនគ្មានឯកសារស្របច្បាប់ ឬមានរឿងក្តីអន្តោប្រវេសន៍ ដែលត្រូវរង់ចាំតុលាការ ឬត្រូវបានចោទសួរអំពីបុគ្គលណាម្នាក់ដែលមានស្ថានភាពបែបនេះ នោះអ្នកត្រូវផ្តល់ឈ្មោះពិតត្រឹមត្រូវ ប៉ុន្តែមិនត្រូវឆ្លើយសំណួរណាមួយផ្សេងទៀតឡើយ។ អ្នកមិនចាំបាច់បើកទ្វារឱ្យទីភ្នាក់ងារអន្តោប្រវេសន៍ក៏បានដែរ លុះត្រាតែពួកគេមានសំបុត្រចេញដីកាចាប់ខ្លួន ដែលមានឈ្មោះរបស់អ្នកនៅក្នុងហ្នឹង ឬដែលត្រូវបានចុះហត្ថលេខាដោយចៅក្រម ឬអង្គចៅក្រមដាក់នៅក្រោមទ្វារ។ បើសិនជាអ្នកត្រូវបានចាប់ខ្លួន អ្នកនឹងត្រូវបានអនុញ្ញាតឱ្យទូរស័ព្ទទៅរកនាយកម្នាក់ ដូច្នេះអ្នកត្រូវមានលេខទូរស័ព្ទនរណាម្នាក់ដែលអ្នកអាចចង់ចាំបាន។ សំរាប់ព័ត៌មានថែមទៀត អ្នកគួរចូលរួមក្នុងកម្មវិធីណែនាំឱ្យយល់ដឹងអំពីសិទ្ធិរបស់អ្នក ដែលនឹងមានផ្តល់ជូននាពេលខាងមុខនេះ

ដែលបានឧបត្ថម្ភឡើងដោយសង្កាត់សាលារៀនអូកឡិនដ៍ និងមជ្ឈមណ្ឌល El Centro Legal de la Raza។ ព័ត៌មានលំអិត គឺ មានចុះជូននៅខាងលើ។

តើមានអ្វីផ្សេងទៀតដែលសង្កាត់សាលារៀនអូកឡិនដ៍កំពុងធ្វើ ដែលខ្ញុំត្រូវការដឹង?

ពីរបីថ្ងៃមុនចំណាត់ការប្រតិបត្តិបើកអន្តោប្រវេសន៍ កម្មវិធីជនភាសាខ្លួន និងជនស្វែងរកទីជ្រកកោននៃសង្កាត់សាលារៀនអូកឡិនដ៍ បានជួបទីប្រឹក្សារយៈពេលខ្លី (មាតាបិតាសិស្សសាលាបឋមសិក្សា MLK) ដើម្បីធ្វើការវាយតម្លៃលើសេចក្តីត្រូវការនៃសហគមន៍ Yemeni នៅទូទាំងសង្កាត់សាលារៀនអូកឡិនដ៍។ គោលបំណងមួយក្នុងគោលបំណងនានានៃការវាយតម្លៃលើសេចក្តីត្រូវការនោះ គឺដើម្បីផ្តល់ឱ្យសាលារៀននានានូវបញ្ជីមួយ ដែលក្នុងនោះមានប្រភពធនធាននានាសំរាប់សិស្ស Yemeni។ សូមមើល [ខិត្តប័ណ្ណ](#) ដូចតទៅនេះ ជាភាសាអង់គ្លេស ទាក់ទងនឹងសេវាច្បាប់នៅសមាគម Jewish Family and Community Services នៅទីក្រុង Berkeley ដែលលោកអ្នកអាចចែកដល់ក្រុមគ្រួសារដែលនិយាយភាសាអង់គ្លេសដែលមានចំណាប់អារម្មណ៍។

តើនៅទីណាទៅ ខ្ញុំអាចចូលបំរើការដោយស្ម័គ្រចិត្ត ឬចូលជួយដល់ជនភាសាខ្លួន និងសិស្សអន្តោប្រវេសន៍តាមមូលដ្ឋាន?

មានអង្គការជាច្រើនដ៏គួរឱ្យកត់សំគាល់ ដែលចុះជួយយុវសិស្ស និងក្រុមគ្រួសាររបស់ពួកគេដែលជនអន្តោប្រវេសន៍ និងជនភាសាខ្លួននៅតាមមូលដ្ឋាន។ អង្គការចំនួនបីដែលយើងបានសហការជាមួយយ៉ាងជិតស្និទ្ធជាមួយនោះ គឺអង្គការ Refugee Transitions (ដែលមានឱកាសច្រើនសំរាប់ឱ្យអ្នកចង់ស្ម័គ្រចិត្តចូលជួយបំរើការ), Soccer Without Borders និង Centro Legal Centro Legal de la Raza។ ការផ្តល់វិភាគទានដល់អង្គការទាំងនេះណាមួយ នឹងជួយផងដែរឱ្យពួកបន្តការងារសំខាន់ៗរបស់ពួកគេ។

ចុះបើសិនជាខ្ញុំនៅមានសំណួរផ្សេងៗទៀត?

សង្កាត់សាលារៀនអូកឡិនដ៍ គឺជាសង្កាត់ក្នុងបណ្តាសង្កាត់សាលារៀនតែពីរបីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបង្កើតធ្វើការពេញម៉ោងជួយសិស្សសាលា និងក្រុមគ្រួសារជនភាសាខ្លួន។ សូមទាក់ទងលោក [Nate Dunstan](#) តាមរយៈអ៊ីមែល ឬទូរស័ព្ទ (510) 273-1661 បើសិនជាមានសំណួរ។

ប្រភពធនធានក្រៅថែមទៀត

[មជ្ឈមណ្ឌល Centro Legal de la Raza](#)

- ក្លិននិកប្រឹក្សាច្បាប់អំពីអន្តោប្រវេសន៍ទូទៅ គឺធ្វើនៅថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍ទីបី ជារៀងរាល់ខែ ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 12 រសៀល 3400 E 12th St, Oakland (នៅផ្ទះ Fruitvale Village)។
- សូមទូរស័ព្ទទៅកាន់លេខ (510) 437-1554, អ៊ីមែល info@centrolegal.org ឬយៀងចូលការិយាល័យផង។

មជ្ឈមណ្ឌលជនភាសាខ្លួន

- ព័ត៌មានជាភាសា Amharic, អង់គ្លេស, ចិន, បារាំង, karen, Kurdish, នេប៉ាល់, ទ្វីបឥណ្ឌូចិន និងរៀតណាម។
- សូមអាន៖ [តើបទបញ្ជា Trump ប៉ះពាល់ដល់ជនភាសាខ្លួននៅក្នុងប្រទេសអាមេរិករបៀបណា?](#)

មជ្ឈមណ្ឌលច្បាប់អន្តោប្រវេសន៍ជាតិ

- [សំណួរសួរញឹកញាប់អំពីប័ណ្ណ DACA ដែលឥឡូវនេះ Trump ត្រូវបានប្រើសេរីសជាប្រធានាធិបតី](#)

សមាគម Jewish Family and Community Services

- សេវាច្បាប់អន្តោប្រវេសន៍ជា [ភាសាអង់គ្លេស / ហ្វ្រេងស៊ី / ជំនាញ អង់គ្លេស](#)

មជ្ឈមណ្ឌលធនធានច្បាប់អន្តោប្រវេសន៍

- [មគ្គុទ្ទេសក៍សំរាប់អ្នកអប់រំ](#)